



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ

បទបញ្ញត្តិទូទៅ
សម្រាប់បេក្ខជន-បេក្ខនារី ប្រឡូងប្រជែងចូលបម្រើការងារជាមន្ត្រីក្របខណ្ឌថ្មី ៥០នាក់
នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ៦កស័ក ព.ស.២៥៦៣
ត្រូវនិងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩

ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងវិន័យ បេក្ខជន-បេក្ខនារី ចូលរួមប្រឡូងប្រជែងជ្រើសរើស មន្ត្រីក្របខណ្ឌថ្មីឆ្នាំ ២០១៩ ត្រូវគោរពបទបញ្ញត្តិទូទៅ ដូចខាងក្រោម ៖

ក. បេក្ខជន បេក្ខនារី ត្រូវ ៖

- ១. មកដល់មណ្ឌលប្រឡូងយ៉ាងតិច ៣០នាទី មុនពេលដំណើរការនៃការប្រឡូង
- ២. យកមកជាមួយនូវបង្កាន់ដៃប្រឡូង
- ៣. អង្គុយតាមលេខតុដែលបានកំណត់ដោយគណៈកម្មការប្រឡូង
- ៤. ឲ្យមន្ត្រីអនុរក្សតែក និងដកហូតឯកសារ ដែលក្រសួងមិនអនុញ្ញាតឲ្យយកចូលក្នុងបន្ទប់ប្រឡូង
- ៥. ប្រគល់សន្លឹកកិច្ចការឲ្យមន្ត្រីអនុរក្សនៅពេលបញ្ចប់ម៉ោងប្រឡូង ទោះបីកិច្ចការនោះធ្វើ ពុំទាន់ចប់ក៏ដោយ។

ខ. ហាម ៖

- ១. ចូលក្នុងបន្ទប់ប្រឡូងមុនពេលមន្ត្រីអនុរក្សហៅឈ្មោះ
- ២. ស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងសម្លៀកបំពាក់មិនសមរម្យចូលក្នុង បន្ទប់ប្រឡូង
- ៣. យកទូរស័ព្ទដៃ ចូលក្នុងបន្ទប់ប្រឡូង
- ៤. យកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡូង
- ៥. ប្រើពាក្យសំដី ឬអាកប្បកិរិយាមិនសមរម្យទៅលើគណៈមេប្រយោគ និងមន្ត្រីអនុរក្សនៅ ក្នុងបន្ទប់ប្រឡូង
- ៦. សរសេរចម្លើយវិញ្ញាសានៅលើក្រដាសកិច្ចការ ដែលគ្មានហត្ថលេខារបស់មន្ត្រីអនុរក្ស

- ៧. ចម្លងសំណួរវិញ្ញាសាចូលក្នុងក្រដាសកិច្ចការផ្សេង ឬបោះសំណួរវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង
- ៨. ងើបឈរ ងាកធ្ងន់-ស្តាំ ឬដើរចេញពីកន្លែងប្រឡងដោយគ្មានការអនុញ្ញាតពីមន្ត្រីអនុរក្ស
- ៩. ឡូឡា ឬទាញយកក្រដាសកិច្ចការរបស់អ្នកដទៃមកចម្លង
- ១០. ប្តូរគ្នានូវក្រដាសកិច្ចការ ក្រដាសព្រាង ផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងដាក់ក្រដាសកិច្ចការឆ្ងាយពីមុខរបស់ខ្លួន ដើម្បីឲ្យអ្នកដទៃមើល ឬទាញយកបានឡើយ
- ១១. សរសេរឋិតផ្សេងក្រៅពីប៊ិចដែលចែកជូន
- ១២. សញ្ញាសម្គាល់លើក្រដាសកិច្ចការរបស់ខ្លួន ដូចជា៖ ការសរសេរអក្សរឃ្លៃក្នុងកិច្ចការ ទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូរបន្ទាត់ខុសប្រក្រតី
- ១៣. លាក់ ឬហែកក្រដាសកិច្ចការរបស់ខ្លួន និងហែក ឬលាក់ក្រដាសកិច្ចការអ្នកដទៃ
- ១៤. ធ្វើឲ្យខូចខាតឬបាក់បែកសម្ភារៈនៅក្នុងបន្ទប់ប្រឡង
- ១៥. អ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើក្រដាសកិច្ចការរបស់ខ្លួនជាដាច់ខាត
- ១៦. បង្កសកម្មភាព ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៃការប្រឡង។

ក្នុងករណីបេក្ខជន បេក្ខនារីណាម្នាក់ បំពានចំណុចណាមួយ ដូចដែលមានចែងក្នុងបទបញ្ញត្តិខាងលើ គណៈកម្មការរៀបចំការប្រឡងមានសិទ្ធិអោយបេក្ខជន បេក្ខនារី បោះបង់ការប្រឡងដោយស្វ័យប្រវត្តិ។

ថ្ងៃសុក្រ ៩ ខែ ខែ ខែ ឆ្នាំ ២០១៩
 ភ្នំពេញ ថ្ងៃទី ២៩ ខែ ២០១៩
ប្រធានគណៈកម្មការរៀបចំការប្រឡង


ប្រាក់ សុខុន